



សុខភាព និងជីវិត
កាន់តែប្រសើរ

AIA ការពារ PREMIUM

ការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងដោយអចេតនា



យើងទាំងអស់គ្នាមានជីវិតតែមួយ យើងគ្រប់គ្នាតែងប្រាថ្នាចង់បានជីវិតប្រកបដោយសុខភាពល្អ និងអាយុវែង យ៉ាងហោចណាស់ក៏នៅបានឃើញនិងជួយណែនាំដល់កូនចៅជំនាន់ក្រោយផងដែរ។

កុំនៅរង់ចាំទៀត! ចាប់ផ្តើមក្នុងថ្ងៃនេះដោយផ្តល់ការធានាដល់ខ្លួនអ្នកនិងមនុស្សជាទីស្រឡាញ់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញនាថ្ងៃអនាគត។

ហេតុអ្វីអ្នកគួរជ្រើសរើស AIA ការពារ PREMIUM?

AIA ការពារ PREMIUM ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងកើតឡើងដោយជាប់ជាហេតុ។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតនៃគម្រោងការពាររបស់អ្នកនឹងត្រូវបានលើកលែង ប្រសិនបើអ្នកត្រូវបានធានា រកឃើញថាមានជំងឺធ្ងន់ធ្ងរ។

ករណីត្រូវបានធានា **100** លក្ខខណ្ឌជំងឺធ្ងន់ធ្ងរ

អត្ថប្រយោជន៍ពិសេសសំខាន់ៗ

ក្រុមហ៊ុន អេ អាយ អេ នឹងទទួលខុសត្រូវក្នុងការលើកលែងការបង់បុព្វលាភរ៉ាប់រងនាពេលអនាគត ប្រសិនបើអ្នកត្រូវបានធានារកឃើញថាមានជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង ឬដំណាក់កាលចុងក្រោយដូចបានបង្ហាញខាងក្រោម៖

ប្រភេទនៃការធានា	អត្ថប្រយោជន៍
ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	លើកលែងបន្ទុកលើការបន្តបង់បុព្វលាភធានារ៉ាប់រងរយៈពេល 1 (មួយ) ឆ្នាំ ក្នុងកំឡុងពេលអ្នកត្រូវបានធានា ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។
ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ	លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នាពេលអនាគត*ក្នុងកំឡុងពេលអ្នកត្រូវបានធានា ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។

*សំគាល់: បុព្វលាភធានារ៉ាប់រងនឹងត្រូវលើកលែងរហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។

លក្ខខណ្ឌដែលអាចទទួលបានការធានា

- អាយុ៖ 18- 60 ឆ្នាំ
- ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ឧទាហរណ៍



លោក វិជ្ជា អាយុ 30 ឆ្នាំ មានកូន 2 នាក់ ។ គាត់កំពុងស្វែងរកដំណោះស្រាយធានារ៉ាប់រងដែលអាចនៅតែបន្តទទួលបានការការពារ ទោះបីជាមានរឿងអកុសលណាមួយកើតឡើងចំពោះលោកក៏ដោយ។ ដូច្នេះលោកសម្រេចចិត្តទិញផលិតផលធានារ៉ាប់រងមូលដ្ឋានរបស់ អេ អាយ អេ ជាមួយទឹកប្រាក់ធានាចំនួន 50,000 ដុល្លារអាមេរិកសម្រាប់ការពាររយៈពេល 25 ឆ្នាំ និងបានភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM ដែលមានរយៈពេលធានាដូចគ្នា។ បុព្វលាភដែលលោកត្រូវបង់ក្នុងឆ្នាំដំបូងសម្រាប់ AIA ការពារ PREMIUM គឺ US\$13.2 ។

អត្ថប្រយោជន៍ផ្តល់ជូនក្រុមគ្រួសាររបស់លោក វិជ្ជា៖

- 

ករណីទី 1 ៖ លោក វិជ្ជា បានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងក្នុងកំឡុងពេលធានា។
អេ អាយ អេ នឹងលើកលែងការបង់បុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេល 1 ឆ្នាំ ក្នុងកំឡុងពេលដែលលោកវិជ្ជា ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។
- 

ករណីទី 2 ៖ លោក វិជ្ជា បានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយក្នុងកំឡុងពេលធានា។
បុព្វលាភធានារ៉ាប់រងនាពេលអនាគតទាំងអស់នឹងត្រូវបានលើកលែង លោក វិជ្ជា និងក្រុមគ្រួសារអាចបន្តទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃរយៈពេលធានា ដោយមិនតម្រូវអោយបង់បុព្វលាភធានារ៉ាប់រងបន្ថែមកកាន់ អេ អាយ អេ នោះទេ។
- 

ករណីទី 3 ៖ ប្រសិនបើមានរឿងអកុសលកើតឡើងចំពោះលោក វិជ្ជា ហើយលោកបានទទួលមរណៈភាពដោយសារមូលហេតុណាមួយ (ជំងឺ ឬគ្រោះថ្នាក់) ក្នុងកំឡុងពេលធានា។
គ្រួសាររបស់លោកបានទទួលប្រាក់សំណងចំនួន 50,000 ដុល្លារអាមេរិក។ ផលិតផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM និងផលិតផលធានារ៉ាប់រងមូលដ្ឋានរបស់លោកត្រូវបានបញ្ចប់។

ការទាមទារសំណង

ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្ត្រ របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្ត្រផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្ត្រ ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្ត្រទាំងអស់ ត្រូវតែចេញដោយ និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្ត្រដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រនៅក្នុងប្រទេស។

អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្ត្រកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

ទទួលយកសំណើធានារ៉ាប់រង



សូមទាក់ទង ទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care
ទូរស័ព្ទលេខ : (855) 86 999 242
អ៊ីមែល : KH.Care@aia.com,
គេហទំព័រ : aia.com.kh
តេឡេក្រាម : AIACambodia bot

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
ជំងឺខួរក្បាល	1. ការដាក់បំពង់បង្ហូរសារធាតុរាវចេញពីខួរក្បាល (ឧបករណ៍ Shunt)	51. ជំងឺរលាកខួរក្បាលបង្កដោយបាក់តេរី ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍
	2. ការវះកាត់ដុំសាច់Pituitaryជាផ្នែកមួយក្នុងខួរក្បាល	52. ជំងឺរលាកខួរក្បាល ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍
	3. ជំងឺរលាកស្រោមខួរក្បាលបង្កដោយបាក់តេរី ដែលអាចជាសះស្បើយពេញលេញ	53. សន្លប់ - បណ្តាលឱ្យមានឱនភាពនៃសរសៃប្រសាទអចិន្ត្រៃយ៍ជាមួយនឹងរោគសញ្ញាគ្លីនិក
	4. ជំងឺរីបតូប្រព័ន្ធប្រសាទចលនា ផ្នែកខាងងាយ (Peripheral Motor Neuropathy)	54. ការវះកាត់ដុំសាច់ខួរក្បាល ដោយមានភាពធ្ងន់ធ្ងរជាក់លាក់
	5. ជំងឺប៉ាកិនសុន (Parkinson's Disease) កម្រិតស្រាល	55. ការវះកាត់ខួរក្បាល
	6. ការវះកាត់ នៃការរីកប៉ោងនៃសរសៃឈាមខួរក្បាល	56. ជំងឺភ្លេចភ្លាំង/ជំងឺរង្វេងធ្ងន់ធ្ងរ
	7. ការសន្លប់បាត់បង់ស្មារតី អស់រយៈពេល 72ម៉ោង	57. Persistent Vegetative State (រោគសញ្ញា Apallic)
	8. ជំងឺរលាកខួរក្បាលកម្រិតមធ្យម	58. ការដាច់សរសៃឈាមខួរក្បាលដែលទាមទារការវះកាត់ខួរក្បាល
	9. មនុស្សរក្ខជាតិ	59. ជំងឺមិនអាចនិយាយរួចដែលមិនអាចត្រលប់មកធម្មតាបាន
	10. ជំងឺឆ្លុះជ្រុកកម្រិតធ្ងន់ធ្ងរ	60. ជំងឺបំផ្លាញកោសិការសរសៃប្រសាទ
		61. ជំងឺជាកិនសុន
		62. ការវះកាត់ការរៀបចំឆ្អឹងខ្នង
		63. ការបាត់បង់ការគ្រប់គ្រងខ្លួនឯង
		64. ការវិវឌ្ឍនៃពិការភាព Supranuclear

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
ជំងឺមហារីក	11. ជាលិកាមហារីកកើតនៅទីតាំងដើម (CIS) 12. មហារីកក្រពេញប្រស្នាតដំណាក់កាលដំបូង 13. មហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង 14. មហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង 15. មហារីកគ្រាប់ឈាម ស រ៉ាំរ៉ៃដំណាក់កាលដំបូង 16. ជំងឺមហារីកជញ្ជាំងផ្នែកខាងក្នុង ក្រពះពោះវៀន 17. ជំងឺមហារីកកោសិកាស្បែកមេឡាណូស៊ីតដំណាក់កាលដំបូង (Early Melanoma)	65. ជំងឺមហារីក - កម្រិតធ្ងន់ធ្ងរដោយមិនរាប់បញ្ចូលជំងឺមហារីកដំណាក់កាលដំបូង
ជំងឺបេះដូង និងប្រព័ន្ធសរសៃឈាម	18. ចង្កោមរោគសញ្ញានៃជំងឺរីបតូការវិវត្តពេញវ័យនៃកោសិកាគ្រាប់ឈាមក្រហមក្នុងខួរឆ្អឹង (Myelodysplastic Syndrome ឬ Myelofibrosis) 19. ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬឧបករណ៍តុញ្ចោចបេះដូង 20. ការវះកាត់ព្យាបាលសរសៃឈាម Coronary 21. ការវះកាត់ផ្នែកតូចតាចនៃរាងកាយដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ 22. ការវះកាត់សរសៃអារទែ 23. ការព្យាបាលជម្ងឺដាច់សរសៃឈាមខួរក្បាលដោយការវះកាត់សរសៃឈាម Carotid និងការដាក់ stent 24. ការរាតត្បាតតិចតួចបំផុត ដោយការឆ្លងកាត់សរសៃឈាមបេះដូងដោយផ្ទាល់ (MIDCAB) 25. ជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ 26. ការព្យាបាល Valve បេះដូងដោយមានការជំនួស balloon valvuloplasty 27. ការព្យាបាលដោយការជំនួសសន្ទះបិទបើក Percutaneous Valve 28. ការវះកាត់ជំងឺរលាកស្រោមបេះដូង Constrictive Pericarditis 29. ជំងឺលើសសំពាធឈាមដែលបង្កឡើងដោយជំងឺផ្សេងទៀត 30. ការវះកាត់ស្រោមបេះដូង 31. ការវះកាត់ដោយការផ្លាស់ប្តូរ Vena-cava Filter	66. ជំងឺស្លេកស្លាំង (ដែលបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម) អាស្តាស្ទិក ដែលមិនអាចជាសះស្បើយវិញបាន" 67. ជំងឺគាំងបេះដូង - នៃកម្រិតធ្ងន់ធ្ងរជាក់លាក់ 68. ការវះកាត់បង្រៀងផ្លូវសរសៃឈាម Coronary Artery 69. ការវះកាត់ប្រអប់ទ្រូង ឬប្រអប់ពោះដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ 70. ជំងឺដាច់សរសៃឈាមខួរក្បាល - ដែលបណ្តាលឲ្យមានការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ជាមួយនឹងការបន្តនៃរោគសញ្ញាគ្លីនិក 71. ការវះកាត់សន្ទះបេះដូង 72. ជំងឺសាច់ដុំបេះដូង 73. ជំងឺលើសសំពាធឈាមដោយមិនមានមូលហេតុច្បាស់លាស់ 74. រោគសញ្ញា Eisenmenger ធ្ងន់ធ្ងរ 75. ជំងឺសរសៃឈាមក្បូរណារីធ្ងន់ធ្ងរ 76. ជំងឺរលាកស្រោមបេះដូងដោយសារការឆ្លងបាក់តេរី

តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

ប្រភេទជំងឺធ្ងន់ធ្ងរ	ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង	ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ
ជំងឺក្រពះពោះវៀន	32. ជំងឺក្រិនប្រមាត់ 33. ការស្លាប់ជាលិកាលំពែងស្រួចស្រាវ 34. ការវិវឌ្ឍន៍នៃជំងឺក្រិនស្បែក ជាមួយជំងឺក្រេស	77. ជំងឺរលាកលំពែងរ៉ាំរ៉ៃដែលលាប់មកឡើងវិញ 78. ជំងឺប្រពន្ធវិលាយអាហារក្រូនដែលបង្កអោយមានបុសអន្ទង់ 79. ការវះកាត់ផ្នែកទាំងមូលនៃពោះវៀនតូច
ជំងឺប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធវិលាយអាហារក្រពះ ពោះវៀន)	35. កម្រិតស្រាលនៃ ជំងឺប្រពន្ធភាពស៊ាំប្រឆាំងពេញរាងកាយខ្លួនឯង ដែលបណ្តាលអោយរលាកតម្រងនោម 36. ចង្កោមធាតុសញ្ញានៃជំងឺរលាកកោសិកាប្រសាទ Guillain-Barre	80. ជំងឺប្រព័ន្ធភាពស៊ាំ (SLE) ដែលបង្កអោយមានផលវិបាកនៃជំងឺតម្រងនោមធ្ងន់ធ្ងរ 81. ជំងឺSclerosisប្រើនកន្លែង 82. ការវិវត្តន៍នៃ Scleroderma 83. ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ 84. ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម 85. ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ
ជំងឺតម្រងនោម	37. ការវះកាត់យកតម្រងនោមមួយចេញ (ក្នុងចំណោមតម្រងនោមពីរ) 38. ជំងឺតម្រងនោមរ៉ាំរ៉ៃ 39. ការកាត់ដុំសាច់នៃក្រពេញអាជ្រែណាល	86. ការខូចតម្រងនោមដំណាក់កាលចុងក្រោយ
ជំងឺថ្លើម	40. ការវះកាត់យកថ្លើមយ៉ាងតិចមួយខ្លែបចេញ (ក្នុងចំណោមប្រាំបីខ្លែប) 41. ជំងឺក្រិនថ្លើមដែលបង្កដោយមេរោគ	87. ការខូចថ្លើមដំណាក់កាលចុងក្រោយ 88. រលាកថ្លើមដោយមេរោគ 89. រលាកថ្លើមរ៉ាំរ៉ៃ
ជំងឺសួត	42. ជំងឺរបេង 43. ការវះកាត់យកសួតមួយចេញ (ក្នុងចំណោមសួតពីរ)	90. ជំងឺសួតដំណាក់កាលចុងក្រោយ 91. ជំងឺក្រិនសួតធ្ងន់ធ្ងរ
ការផ្លាស់ប្តូរសរីរាង្គ	44. ការផ្លាស់ប្តូរពោះវៀនតូច (ចាប់ពីមួយម៉ែត្រឡើងទៅ)	92. ការផ្លាស់ប្តូរបេះដូង 93. ការផ្លាស់ប្តូរសួត 94. ការផ្លាស់ប្តូរថ្លើម 95. ការផ្លាស់ប្តូរតម្រងនោម 96. ការផ្លាស់ប្តូរលំពែង 97. ការផ្លាស់ប្តូរខួរឆ្អឹង
ជំងឺសរីរាង្គវិញ្ញាណ (សាច់ដុំ ត្រចៀក ភ្នែក)	45. ជំងឺពុកឆ្អឹងធ្ងន់ធ្ងរ ដែលបណ្តាលអោយបាក់ឆ្អឹង និងតម្រូវអោយមានការវះកាត់ 46. ការវះកាត់ដាក់សរីរាង្គខាងក្នុងរបស់ត្រចៀកដែលមានរាងដូចខ្យង 47. ជំងឺដក់ពណ៌លើស្រទាប់ទីបីនៃភ្នែក វេទីណា 48. ការផ្លាស់ប្តូរកញ្ចក់ភ្នែក 49. ជំងឺគ្រុនស្វិតដៃជើង (Poliomyelitis) កម្រិតស្រាល 50. ការរលាកធ្ងន់ធ្ងរកម្រិតមធ្យម	98. ជំងឺគ្រុនស្វិតដៃជើង (Poliomyelitis) 99. ជំងឺដំបៅបាក់តេរី 100.ការរលាកកម្រិតទីបី

រយៈពេលនៃការរង់ចាំ

រយៈពេលនៃការរង់ចាំ សំដៅលើរយៈពេលមួយដែលត្រូវបានកំណត់ជាចំនួននៃថ្ងៃ និងរាប់ចាប់ផ្ដើមពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង និងក្នុងកំឡុងពេលដែលអាការៈជំងឺធ្ងន់ធ្ងរ មិនត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ផលិតផលធានារ៉ាប់រងបន្ថែមនេះ តម្រូវឱ្យមានរយៈពេលនៃការរង់ចាំ 120 (មួយរយម្ភៃ) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរ ដំណាក់កាលដំបូង និង 90 (កៅសិប) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ធ្វើការស្នើសុំដើម្បីបន្ថែមទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម នោះរយៈពេលនៃការរង់ចាំ នឹងអនុវត្តសម្រាប់តែចំនួនដែលកើនឡើង ដោយគិតបន្ទាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមថ្មីត្រូវបានអនុម័ត។

ករណីមិនធានា

ផលិតផលធានារ៉ាប់រងបន្ថែមនេះ មិនធានាលើ៖

1. ជំងឺ ឬការរក្សាទុកនៃជំងឺដែលមិនមែនជាជំងឺធ្ងន់ធ្ងរដូចបានកំណត់ក្នុងតារាងជំងឺធ្ងន់ធ្ងរ ឬ
2. រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺធ្ងន់ធ្ងរ ដែលបានកំណត់ថាជា “ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង” និង “ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ” ត្រូវបានបង្ហាញឱ្យឃើញមុន ឬក្នុងកំឡុងរយៈពេលនៃការរង់ចាំ ឬ
3. អាការៈជំងឺធ្ងន់ធ្ងរកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ពីស្ថានភាពមុនពេលធានារ៉ាប់រងដូចបានកំណត់ ដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
4. អាការៈជំងឺធ្ងន់ធ្ងរ ដែលតាមគំនិតរបស់ក្រុមហ៊ុន កើតមានដោយផ្ទាល់ ឬដោយប្រយោល ពីវត្តមាននៃមេរោគ អេដស៍ (AIDS ឬ HIV) និងលក្ខខណ្ឌផ្សេងៗដែលពាក់ព័ន្ធ លើកលែងតែ ការឆ្លងរីករាលដាលតាមរយៈការបញ្ចូលឈាម និង ការឆ្លងរីករាលដាលតាមរយៈការធ្វើការងារ ដូចបានកំណត់នៅក្នុងឧបសម្ព័ន្ធ I - តារាងជំងឺធ្ងន់ធ្ងរ។ ក្រុមហ៊ុន សូមរក្សាសិទ្ធិ ក្នុងការតម្រូវឱ្យអ្នកត្រូវបានធានារ៉ាប់រងទៅពិនិត្យឈាមរករីករាលដាល ដែលជាលក្ខខណ្ឌដំបូងបង្អស់ក្នុងការទទួលយកការទាមទារសំណងណាមួយ។ សម្រាប់គោលបំណងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ៖
 - (i) និយមន័យនៃជំងឺអេដស៍ (AIDS) ត្រូវតែជានិយមន័យដែលត្រូវបានប្រើ ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ 1987 ឬការកែប្រែណាមួយក្រោយមកទៀត ទៅលើនិយមន័យនោះដោយអង្គការសុខភាពពិភពលោក។
 - (ii) ការឆ្លងមេរោគនេះ ត្រូវបានចាត់ទុកថាបានកើតឡើងនៅពេលដែលការពិនិត្យឈាម ឬការពិនិត្យផ្សេងៗដែលពាក់ព័ន្ធ ហើយដែលតាមយោបល់របស់ក្រុមហ៊ុន បង្ហាញថាមានផ្ទុករីករាលដាល ឬអង្គការប្រឆាំងមេរោគនេះ ឬ
5. រាល់ការធ្វើរោគវិនិច្ឆ័យលើអាការៈជំងឺធ្ងន់ធ្ងរណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីជំងឺ ឬពិការភាពពីកំណើត ឬដោយមេរោគពិកំណើត ដែលត្រូវបានពិនិត្យ ឬធ្វើរោគវិនិច្ឆ័យឃើញ មុនពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 17 (ដប់ប្រាំពីរ) ឆ្នាំ លើកលែងតែអាការៈជំងឺដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ឬ
6. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយសារការធ្វើឱ្យប្តូរស្ថានភាព ឬ
7. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយផ្ទាល់ពីការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ឬ
8. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីស្ថានភាពផ្លូវកាយ ឬផ្លូវចិត្ត ដែលបានកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំធានារ៉ាប់រង ឬរបាយការណ៍សុខភាព ឬ
9. ព្រឹត្តិការណ៍ណាមួយដែលបង្កឱ្យមានការទាមទារសំណង ទៅលើអ្នកត្រូវបានធានារ៉ាប់រង ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ដោយចេតនារបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលណាម្នាក់ដែលនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលត្រូវបង់ជូន ឬ
10. ការបរិច្ចាគផ្នែកណាមួយនៃរាងកាយរបស់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ
11. ចូលរួមក្នុងការបើកបរ ឬជិះ ក្នុងប្រភេទកីឡាប្រណាំងណាមួយ សកម្មភាពក្រោមទឹក ឬសកម្មភាពដែលមានគ្រោះថ្នាក់ផ្សេងទៀត ដូចជាការឡើងភ្នំ ឬចូលរួមភ្នំ ឬការលោតឆ័ត្រយោង ឬការលោតបាញ់ហ្នឹង ឬ
12. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។



ការិយាល័យកណ្តាល

អគារ ជីអាយអេ ថៅអិរ ជាន់ទី31 ផ្លូវសុភមង្គល ភូមិ14 សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាសៀមរាប

អគារលេខ 29 និង 30

ផ្លូវហ្វាស៊ីណល សាលាកន្ទែង សង្កាត់ស្វាយដង្គំ ទីរួមខេត្តសៀមរាប

សាខាបាត់ដំបង

ផ្ទះលេខ 2-6ផ្លូវលេខ 3 ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សាខាកំពង់ចាម

ភូមិ 15 សង្កាត់កំពង់ចាម ខណ្ឌកំពង់ចាម ខេត្តកំពង់ចាម

សាខាកំពត

ផ្លូវលេខ 700 ភូមិ 1ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត